

Janet T. Mills
អភិបាល

Jeanne M. Lambrew, Ph.D.
ប្រធានមន្ទីរពេទ្យ



Maine Department of Health and Human Services
Office of MaineCare Services, Member Services
11 State House Station
Augusta, Maine 04333-0011
ហៅមិនអស់ប្រាក់ ៖ (800) 977-6740; អ្នកប្រើ TTY ៖ 711
ទូរសារ ៖ (800) 314-8775

ការធានារ៉ាប់រងលើការធ្វើតេស្ត ការព្យាបាល និងការចាក់ថ្នាំបង្ការជំងឺ COVID-19 សម្រាប់ពលរដ្ឋដែលមិនមានការធានារ៉ាប់រងសុខភាព ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 11 ខែឧសភា ឆ្នាំ 2021

ឯកសារគោលការណ៍ណែនាំនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីជាការបញ្ជាក់ជូនថា ឥឡូវនេះ ការចាក់ថ្នាំបង្ការ និងការព្យាបាលជំងឺ COVID-19 ស្ថិតក្រោមការធានារ៉ាប់រង សម្រាប់ពលរដ្ឋដែលមិនមានការធានារ៉ាប់រងសុខភាព គិតចាប់ពីថ្ងៃទី 11 ខែមីនា ឆ្នាំ 2021 ។

តើអ្វីជាការធានារ៉ាប់រងលើការធ្វើតេស្ត ការព្យាបាល និងការចាក់ថ្នាំបង្ការជំងឺ COVID-19?

ជម្រើសចំពោះការធានារ៉ាប់រងនេះ គឺជាការផ្តល់ការធានារ៉ាប់រងចំពោះថ្នាំបង្ការជំងឺ COVID-19 ការធ្វើតេស្ត និងការធ្វើរោគវិនិច្ឆ័យជំងឺ COVID-19 ព្រមទាំងការព្យាបាលជំងឺ COVID-19 ចំពោះអ្នកដែលមិនមានការធានារ៉ាប់រងសុខភាព ។ ការធានារ៉ាប់រងនេះ គឺរួមបញ្ចូលនូវថ្លៃធានារ៉ាប់រងលើការធ្វើតេស្តផ្ទាល់ ព្រមទាំងថ្លៃចំណាយលើការមកជួបពេទ្យ និងការវាយតម្លៃពាក់ព័ន្ធនឹងការធ្វើតេស្តនេះ ។ មេរោគ COVID-19 ជាធម្មតា គេហៅថា វីរុសកូរ៉ូណា ។

បើខ្ញុំមិនបានទិញការធានារ៉ាប់រងសុខភាព តើថ្លៃធ្វើតេស្ត ថ្លៃថ្នាំបង្ការ ឬថ្លៃព្យាបាលជំងឺ COVID-19 នឹងស្ថិតក្រោមការធានារ៉ាប់រងដែរឬទេ?

បាទ/ចាស អ្នកអាចមានលក្ខណៈសម្បត្តិទទួលបានការធានារ៉ាប់រងលើថ្នាំបង្ការ ការធ្វើតេស្ត សេវាកម្មពាក់ព័ន្ធនឹងការធ្វើតេស្ត និងការព្យាបាលជំងឺ COVID-19 ។ បើអ្នកមានលក្ខណៈអាចទទួលបានការធានារ៉ាប់រងនេះ កម្មវិធី MaineCare នឹងជាអ្នកចេញការចំណាយលើសេវាកម្មទាំងអស់ ។ អ្នកមានលក្ខណៈសម្បត្តិអាចទទួលបានការធានារ៉ាប់រង បើ ៖

- អ្នកជាពលរដ្ឋរបស់រដ្ឋមេន
- អ្នកជាពលរដ្ឋអាមេរិក អ្នកមានសញ្ជាតិអាមេរិក ឬជាជនអន្តោប្រវេសន៍ស្របច្បាប់ និង
- អ្នកមិនបានទិញការធានារ៉ាប់រងសុខភាព
 - មិនមានសិទ្ធិទទួលបានការធានារ៉ាប់រង ឬមិនមានសិទ្ធិអាចចុះឈ្មោះចូលជាសមាជិកកម្មវិធីធានារ៉ាប់រងសុខភាព MaineCare ឬ Cub Care
 - មិនបានចុះឈ្មោះចូលជាសមាជិកកម្មវិធីថែទាំសុខភាពផ្សេងទៀត ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហព័ន្ធ ឬក្រុមទាំង ៖ កម្មវិធី Medicare, TRICARE និងរដ្ឋបាលអតីតយុទ្ធជន (Veterans Administration) ព្រមទាំងផែនការថែទាំសុខភាពនិយោជិកសហព័ន្ធ និង
 - មិនបានចុះឈ្មោះជាសមាជិកការធានារ៉ាប់រងសុខភាពជាក្រុម ឬការធានារ៉ាប់រងសុខភាពផ្សេងទៀត ។

ចំពោះការធានារ៉ាប់រងលើការធ្វើតេស្ត ការព្យាបាល និងការចាក់ថ្នាំបង្ការជំងឺ COVID-19 ប្រាក់ចំណូល និងធនធានរបស់អ្នកមិនត្រូវយកមកគិតចូលឡើយ ។

អ្នកត្រូវបំពេញ [ពាក្យសុំ](#) ខ្លីៗ និងងាយៗដើម្បីអាចទទួលបានការធានារ៉ាប់រងលើសេវាកម្មការធ្វើតេស្ត ការព្យាបាល និងសេវាកម្មការធ្វើរោគវិនិច្ឆ័យជំងឺ COVID-19 ។ ក្នុងពេលអ្នកដាក់ពាក្យសុំការធានារ៉ាប់រងនេះ គឺអ្នកត្រូវបញ្ជាក់អះអាងដោយខ្លួនឯងថា អ្នកមិនមានការធានារ៉ាប់រងសុខភាព ផ្សេងទៀតឡើយ ។

ហេតុអ្វីបានជាខ្ញុំគួរដាក់ពាក្យសុំការធានារ៉ាប់រងចំពោះការធ្វើតេស្ត ការព្យាបាល និងការចាក់ថ្នាំបង្ការជំងឺ COVID-19?

បើអ្នកធ្វើតេស្ត ព្យាបាល ឬចាក់ថ្នាំបង្ការជំងឺ COVID-19 ដោយមិនទទួលបានការធានារ៉ាប់រងមួយនេះ ឬការធានារ៉ាប់រងផ្សេងទៀត គឺអ្នកត្រូវចេញការចំណាយលើថ្លៃសេវាកម្មទាំងអស់នេះដោយខ្លួនឯង ។ បើអ្នកគិតថា អាចមានមេរោគ COVID-19 នៅក្នុងខ្លួន ហើយអ្នកផ្តល់សេវាកម្មថែទាំសុខភាពរបស់អ្នក យល់ព្រមថា អ្នកត្រូវធ្វើតេស្តរកមេរោគនេះ ប្រកាសខាន់គឺអ្នកត្រូវធ្វើតាមការណែនាំនេះ ដើម្បីបានដឹងការពិត ហើយអាចការពារការឆ្លងដល់គ្រួសារ មិត្តភក្តិរបស់អ្នក ព្រមទាំងមនុស្សដទៃ កុំឲ្យកើតជំងឺនេះ ។

តើមានថ្លៃផុតកំណត់ ចំពោះការដាក់ពាក្យសុំការធានារ៉ាប់រងលើការធ្វើតេស្ត ការព្យាបាល និងការចាក់ថ្នាំបង្ការជំងឺ COVID-19 ដែរឬទេ?

កម្មវិធី MaineCare ណែនាំឲ្យអ្នកត្រូវដាក់ពាក្យសុំការធានារ៉ាប់រងឲ្យបានរួចរាល់សិន មុននឹងធ្វើតេស្ត ឬទទួលសេវាកម្ម ពាក់ព័ន្ធនឹងការធ្វើតេស្ត ថ្នាំបង្ការ ឬការព្យាបាល បើអាចធ្វើបាន ដោយសារថា វាអាចកាត់បន្ថយឱកាសដែលអ្នកផ្តល់សេវាកម្ម ទាំងអស់នេះ ទារប្រាក់ពីអ្នក ។ បើទោះបីជា ខណៈពេលដែលការធានារ៉ាប់រងនេះ គ្របដណ្តប់តែចំពោះសេវាកម្មដែលមាន ផ្តល់ជូនក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈ (PHE, Public Health Emergency) របស់រដ្ឋាភិបាលសហព័ន្ធ អ្នក មានពេលវេលាដល់បីខែ ក្រោយពេលអ្នកបានទទួលថ្នាំបង្ការ បានធ្វើតេស្ត បានទទួលសេវាកម្មពាក់ព័ន្ធនឹងការធ្វើតេស្ត និង/ឬការព្យាបាលជំងឺនេះ សម្រាប់ដាក់ពាក្យសុំការធានារ៉ាប់រងសុខភាពពិសេសនេះ ។ បើពាក្យសុំការធានារ៉ាប់ រងសុខភាពរបស់អ្នកត្រូវទទួលបានការអនុម័ត គឺអ្នកមិនបាច់ចេញថ្លៃការធ្វើតេស្ត និងសេវាកម្មពាក់ព័ន្ធនឹងការធ្វើតេស្ត ថ្លៃថ្នាំបង្ការ និង/ឬចេញថ្លៃព្យាបាលជំងឺ COVID-19 ឡើយបើអ្នកទទួលបានសេវាកម្មទាំងអស់នេះ ក្នុងអំឡុងពេលនៃ PHE ។ ការដាក់ពាក្យសុំ នឹងមានពេលចំនួនបីខែ ក្រោយអំឡុងពេល PHE ត្រូវបានបញ្ចប់ ។ បើការធានារ៉ាប់រងរបស់អ្នកត្រូវបាន អនុម័ត អ្នកត្រូវទាក់ទងអ្នកផ្តល់សេវាកម្ម ប្រាប់ពួកគេឲ្យបានដឹង ដើម្បីឲ្យគេទារថ្លៃសេវាកម្មទាំងអស់នេះពី MaineCare ជំនួសឲ្យការទារពីអ្នក ។

តើសេវាកម្មអ្វីខ្លះដែលស្ថិតក្រោមការធានារ៉ាប់រង?

បើអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រង ការធ្វើតេស្តដើម្បីធ្វើរោគវិនិច្ឆ័យ ជំងឺ COVID-19 ត្រូវស្ថិតក្រោមការធានារ៉ាប់ រងទាំងអស់ ហើយថ្លៃសេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការធ្វើតេស្តនេះ ដូចជាការមកជួបពេទ្យ និងការវាយតម្លៃ លទ្ធផលការធ្វើតេស្ត ក៏ស្ថិតក្រោមការធានារ៉ាប់រងដែរ ។ សូមហៅទូរស័ព្ទមកជួបជាមួយនឹងអ្នកផ្តល់សេវាកម្មថែទាំសុខភាព របស់អ្នក មុនមកជួបពួកគេ ដោយសារពួកគេអាចវាយតម្លៃស្ថានភាពអ្នកតាមទូរស័ព្ទ ឬតាមវីដេអូ ដើម្បីអាចដឹងថាតើអ្នកគួរ ទៅទទួលការធ្វើតេស្ត និង/ឬ ត្រូវចុះមកជួបពេទ្យដោយផ្ទាល់ ។ ថ្លៃសេវាកម្មការប្រឹក្សាជំងឺតាមទូរស័ព្ទ ឬវីដេអូទាំងអស់នេះដែលហៅថា "telehealth" ក៏ស្ថិតក្រោមការធានារ៉ាប់រងដែរ ។ អ្នកមិនបាច់ចេញថ្លៃចំណាយ ចំពោះការធ្វើ តេស្ត ឬថ្លៃថែទាំសេវាកម្មផ្សេងទៀតដែលពាក់ព័ន្ធឡើយ ។ ថ្នាំបង្ការជំងឺ COVID-19 ក៏មានផ្តល់ជូនដល់អ្នកដោយ ឥតគិតថ្លៃផងដែរ ហើយសេវាកម្មដែលអ្នកទទួលបាន ដើម្បីព្យាបាលជំងឺ COVID-19 ក៏ស្ថិតក្រោមការធានារ៉ាប់រងផងដែរ ។

តើខ្ញុំអាចទទួលបានព័ត៌មានបន្ថែមអំពីថ្នាំបង្ការជំងឺ COVID-19 ដោយវិធីណា?

ទីតាំងផ្តល់ថ្នាំបង្ការ ត្រូវបានរៀបចំនៅតាមទីកន្លែងនានាក្នុងរដ្ឋមេន ហើយទីតាំងនីមួយៗ មានតួនាទីរៀបចំណាត់ពេលផ្តល់ ថ្នាំបង្ការដល់ពលរដ្ឋ រៀងៗខ្លួន ។ អ្នកអាចចូលមកក្នុង ៖ <https://www.maine.gov/covid19/vaccines> ដើម្បីបានដឹងព័ត៌មាន បន្ថែមអំពីទីតាំងផ្តល់ថ្នាំបង្ការដែលនៅក្បែរអ្នក និងរបៀបណាត់ជួបពេទ្យ មកទទួលថ្នាំបង្ការ ។ បើអ្នកមិនអាចចូលក្នុង វិបស៊ែតនេះបានទេ ឬត្រូវការជំនួយបន្ថែម ដើម្បីណាត់ជួបពេទ្យទទួលថ្នាំបង្ការ សូមហៅទូរស័ព្ទមកកាន់ ក្រុមជំនួយព័ត៌មានអំពីថ្នាំបង្ការជំងឺ COVID-19 នៃសហគមន៍រដ្ឋ MAINE (Maine COVID-19 Community Vaccination Line) ដែលពួកគេមានវត្តមានចាំផ្តល់ជំនួយដល់ប្រជាជនរដ្ឋមេន ឲ្យទទួលបានព័ត៌មានអំពីគ្លីនិកផ្តល់ថ្នាំបង្ការ ។ ក្រុម Community Vaccination Line ក៏អាចជ្រោមជ្រែងដល់ប្រជាជននៅក្នុងរដ្ឋមេនដែលត្រូវការ ជំនួយផ្នែកបកប្រែភាសា ជំនួយចំពោះមធ្យោ បាយធ្វើដំណើរ ទទួលសេវាកម្មនៅផ្ទះ ឬជួយណែនាំអំពីធនធាននានាដែលមាននៅក្នុងតំបន់របស់ពួកគេរស់នៅផងដែរ ។ ដើម្បីអាចជួបជាមួយបុគ្គលិកក្រុមជំនួយព័ត៌មានថ្នាំបង្ការ (Vaccination Line) សូមហៅទូរស័ព្ទមកលេខ 1-888-445-4111 ។ ចំពោះអ្នកច្នង ឬពិបាកស្តាប់ អាចជួបជាមួយនឹងបុគ្គលិកក្រុម Vaccination Line ដោយចុះទូរស័ព្ទមកលេខ 711 ហើយស្នើសុំ

ការិយាល័យ ភ្ជាប់ទៅលេខ 1-888-445-4111 ។

បើអ្នកមិនមានឃានជំនិះ ឬខ្វះមធ្យោបាយធ្វើដំណើរទៅកាន់ មណ្ឌលផ្តល់ថ្នាំបង្ការ និងត្រឡប់មកផ្ទះវិញ នាយកដ្ឋាន អាចរៀបចំមធ្យោបាយធ្វើដំណើរជូនបាន ដោយកាលវិភាគគឺពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 7:00នាទីព្រឹក - ម៉ោង4:00នាទីល្ងាច ។ នាយកដ្ឋាន កំពុងរៀបចំកិច្ចការជាមួយនឹង ModivCare ដើម្បីផ្តល់មធ្យោបាយធ្វើដំណើរដល់អ្នកដែល ខ្វះមធ្យោបាយធ្វើដំណើរទៅទទួលថ្នាំបង្ការ តាមការណាត់ទុក ។ ត្រូវរៀបចំណាត់ពេលមកទទួលថ្នាំបង្ការរបស់អ្នកជាមុនសិន ។ យ៉ាងហោចណាស់ 48 ម៉ោង មុនពេលណាត់ទទួលថ្នាំបង្ការរបស់អ្នកមកដល់ សូមហៅទូរស័ព្ទមកកាន់ ModivCare តាមលេខ 1-855-608-5172 ដើម្បីកក់កៅអីឡាន ។ ពេលហៅទូរស័ព្ទមកកាន់ ModivCare សូមត្រៀមព័ត៌មានខាងក្រោមទុក ឲ្យបានរួចរាល់ ៖

- ថ្ងៃខែឆ្នាំ និងពេលវេលានៃការណាត់ទៅទទួលថ្នាំបង្ការរបស់អ្នក
- ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ របស់មណ្ឌលផ្តល់ថ្នាំបង្ការរបស់អ្នក បើសិនជាមាន
- អត្តលេខ MaineCare របស់អ្នក បើមាន

តើត្រូវធ្វើដូចម្តេចបើខ្ញុំបានចាក់ថ្នាំបង្ការ ធ្វើតេស្ត និង/ឬព្យាបាល ជំងឺ COVID-19 រួចរាល់ ហើយអ្នកផ្តល់សេវាកម្ម បានទារថ្លៃពីខ្ញុំ?

ការធានារ៉ាប់រងលើថ្លៃសេវាកម្មពិនិត្យជំងឺ COVID-19 ចំពោះពលរដ្ឋដែលមិនបានទិញការធានារ៉ាប់រងសុខភាព មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ។ អ្នកនៅតែអាចដាក់ពាក្យសុំការធានារ៉ាប់រងបានដែរ ដើម្បីចង់ដឹងថា តើអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងដែរឬទេ ។ អ្នកមានពេលរហូតដល់ទៅបីខែ គិតចាប់ពីកាលបរិច្ឆេទដែលអ្នក បានធ្វើតេស្ត ដើម្បីដាក់ពាក្យសុំការធានារ៉ាប់រង ។ ឧទាហរណ៍ បើអ្នកបានធ្វើតេស្តជំងឺនេះ នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2020 គឺអ្នកមានពេលដាក់ពាក្យសុំការធានារ៉ាប់រងរហូតដល់ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2020 ដើម្បីដាក់ស្នើពាក្យសុំ និងទទួលបានការ ធានារ៉ាប់រង ។ ជម្រើសការធានារ៉ាប់រងនេះ គឺមានផ្តល់ជូនរហូតដល់ថ្ងៃចុងក្រោយនៃការផុតកំណត់ថ្ងៃប្រកាស អាសន្នសុខភាពសាធារណៈ តែយើងខ្ញុំនឹងនៅបន្តដំណើរការពាក្យសុំ ក្រោយពេលដែលកាលបរិច្ឆេទប្រកាស អាសន្ននេះបានផុតកំណត់ ។

បើអ្នកបានដាក់ពាក្យ ហើយមានសិទ្ធិទទួលបានការធានារ៉ាប់រង អ្នកត្រូវទាក់ទងអ្នកផ្តល់សេវាកម្មរបស់អ្នក ដើម្បីឲ្យពួកគេធ្វើ បំណុលបង់ប្រាក់ទៅកាន់ MaineCare សម្រាប់ការចំណាយលើសេវាកម្មពិនិត្យជំងឺ COVID-19 ហើយមិនត្រូវបន្តធ្វើ បំណុលបង់ប្រាក់ ចំពោះថ្លៃសេវាកម្មធ្វើរោគវិនិច្ឆ័យដែលអ្នកបានទទួល ។ បើបានបង់ប្រាក់ថ្លៃសេវាកម្មរួចរាល់ហើយ គឺអ្នកត្រូវ ទារប្រាក់នោះពីអ្នកផ្តល់សេវាកម្មមកវិញ ហើយប្រាប់ឲ្យពួកគេធ្វើបំណុលនោះទៅកាន់ MaineCare ដើម្បីបានទទួលប្រាក់ថ្លៃ សេវាកម្មទាំងអស់នេះ ។

ការធានារ៉ាប់រងចំពោះថ្នាំបង្ការ និងការព្យាបាលជំងឺ COVID-19 ត្រូវចូលជាធរមាននៅថ្ងៃទី 11 ខែមីនា ឆ្នាំ 2021 ហើយអ្នក ផ្តល់សេវាកម្ម មិនត្រូវទារថ្លៃសេវាកម្មពីអ្នកឡើយ ។

តើត្រូវធ្វើដូចម្តេច បើខ្ញុំទទួលបានសេវាកម្មថែទាំសុខភាពផ្សេងទៀត នៅពេលដែលខ្ញុំកំពុងទទួលបានសេវាកម្ម ពាក់ព័ន្ធនឹង ជំងឺ COVID-19?

បើអ្នកទទួលបានសេវាកម្មផ្សេងៗទៀត ក្រៅពីសេវាកម្មពាក់ព័ន្ធ នឹងការធ្វើតេស្ត ការព្យាបាល ឬការចាក់ថ្នាំបង្ការជំងឺ COVID-19 អ្នកផ្តល់សេវាកម្មថែទាំសុខភាពរបស់អ្នក អាចធ្វើបំណុលបង់ប្រាក់ថ្លៃសេវាកម្មទាំងនោះមកឲ្យអ្នក ។

តើខ្ញុំអាចដាក់ពាក្យសុំការធានារ៉ាប់រងលើការធ្វើតេស្ត ការព្យាបាល និងការទទួលថ្នាំបង្ការជំងឺ COVID-19 ដោយរបៀបណា?

ការដាក់ពាក្យសុំការធានារ៉ាប់រងនេះ មិនមានភាពលំបាកឡើយ! អ្នកត្រូវបំពេញ [ពាក្យសុំ](#) មួយទំព័រ ដែល មាននៅទំព័រវិបរបស់ ការិយាល័យគ្រួសារឯករាជ្យ (OFI, Office for Family Independence's) ។ ពាក្យសុំនេះអាច បំពេញជាលក្ខណៈអេឡិចត្រូនិក ឬអាចបោះពុម្ពយកមកបំពេញដោយដៃក៏បានដែរ ។ អ្នកត្រូវបញ្ជូនពាក្យសុំនេះមកកាន់ MaineCare តាមអ៊ីម៉ែល ប្រៃសនីយ ឬតាមទូរសារក៏បាន ។ បើអ្នកមិនមានអ៊ិនធឺណិតប្រើទេ អ្នកអាចស្នើសុំអ្នកផ្តល់សេវាកម្ម

ថែទាំសុខភាពអ្នក បោះពុម្ពពាក្យសុំមួយច្បាប់ ឲ្យអ្នកបានដែរ ។

បើអ្នកចង់ដាក់ពាក្យសុំការធានារ៉ាប់រងសុខភាពពេញលេញពី MaineCare អ្នកត្រូវបំពេញទំព័រទីពីរ នៃពាក្យសុំ ដើម្បីដាក់បញ្ចូលប្រាក់ចំណូល និងធនធានរបស់អ្នក ។

កម្មវិធីអតិថិជនសម្រាប់ការថែទាំសុខភាពក្នុងតម្លៃថោក (CAHC, Consumers for Affordable Health Care) មានផ្តល់ជូនតាមលេខទូរស័ព្ទ 1-800-965-7476 សម្រាប់ផ្តល់ចម្លើយ និងជួយអ្នកក្នុងការបំពេញពាក្យសុំ ។ នៅទីនេះ ពួកគេក៏អាចជួយអ្នកឲ្យបានយល់ដឹងថាតើជម្រើសការធានារ៉ាប់រងសុខភាពនីមួយៗ ដែលអាចមានសម្រាប់អ្នក មានភាពខុសគ្នាដូចម្តេច ។

តើខ្ញុំត្រូវផ្ញើពាក្យសុំទៅទីណា?

អ្នកអាចដាក់ស្នើពាក្យសុំការធានារ៉ាប់រងសុខភាពរបស់អ្នក តាមវិធីណាមួយខាងក្រោម ។

ប្រៃសនីយ ៖ Office for Family Independence
State of Maine - DHHS
114 Corn Shop Lane
Farmington, ME 04938

អ៊ីម៉ែល: farmington.dhhs@maine.gov

ទូរសារ ៖ 1-207-778-8429

តើខ្ញុំអាចដឹងបានដោយរបៀបណាថាពាក្យសុំរបស់ខ្ញុំបានទទួលការអនុម័ត?

បើអ្នកត្រូវបានភ្នាក់ងាររកឃើញថា មានសិទ្ធិទទួលបានការធានារ៉ាប់រងនេះ អ្នកនឹងទទួលបានដំណឹងថា ពាក្យសុំការធានារ៉ាប់រងរបស់អ្នកត្រូវបានអនុម័ត ហើយឈ្មោះរបស់អ្នកត្រូវបានចុះក្នុងគម្រោង Maine Rx ចំពោះប្រភេទការធានារ៉ាប់រងសុខភាព ។ Maine Rx គឺជាកម្មវិធីជំនួយតាមការរៀបចំទុកជាស្រេច ដើម្បីជួយចេញថ្លៃចំណាយឱសថតាមវេជ្ជបញ្ជា ហើយយើងខ្ញុំយល់ព្រមចុះឈ្មោះពលរដ្ឋដែលមិនមានការធានារ៉ាប់រងសុខភាព ចូលក្នុងក្រុមនេះ ដោយសារវាមានភាពងាយស្រួលក្នុងផ្តល់ជូនការធានារ៉ាប់រងបានលឿន ។ ពេលឈ្មោះរបស់អ្នកត្រូវបានចុះក្នុងកម្មវិធីនេះហើយ អ្នកក៏នឹងទទួលបានការបញ្ជូនតម្លៃចំពោះថ្លៃថ្នាំដែលទិញតាមវេជ្ជបញ្ជាផងដែរ ពេលអ្នកប្រើប័ណ្ណ Maine Rx របស់អ្នក ។

បើអ្នកបំពេញពាក្យសុំទាំងពីរទំព័រ យើងខ្ញុំនឹងពិនិត្យឡើងវិញនូវការធានារ៉ាប់រងសុខភាពពីកម្មវិធី MaineCare រួចហើយយើងខ្ញុំនឹងផ្តល់ដំណឹងដល់អ្នក អំពីសេចក្តីសម្រេច ។ បើពាក្យសុំរបស់អ្នក ត្រូវទទួលបានការអនុម័ត លិខិតជូនដំណឹងនឹងប្រាប់អ្នកពីពេលវេលាចាប់ផ្តើមការធានារ៉ាប់រងសុខភាពពីកម្មវិធី MaineCare ដែលអ្នកត្រូវទទួលបាន ។ បើអ្នកមិនអាចទទួលបានការធានារ៉ាប់រងសុខភាពពីកម្មវិធី MaineCare លិខិតជូនដំណឹងនឹងប្រាប់អ្នកពីមូលហេតុនៃការបដិសេធ ។

បើមានសំណួរ តើខ្ញុំត្រូវទូរស័ព្ទទៅជូនរណា?

បើអ្នកមានសំណួរអំពីការដាក់ពាក្យសុំការធានារ៉ាប់រងលើថ្លៃចំណាយសេវាកម្មធ្វើតេស្តជំងឺ COVID-19 សូមទាក់ទងមកកាន់ការិយាល័យគ្រួសារឯករាជ្យ (OFI, Office for Family Independence) តាមទូរស័ព្ទលេខ 1-855-797-4357 ។ ចំពោះអ្នកប្រើ TTY សូមចុចមកលេខ 711 ។

បើអ្នកមានសំណួរអំពី ប្រភេទសេវាកម្មស្ថិតក្រោមការធានារ៉ាប់រង សូមហៅទូរស័ព្ទមកកាន់ផ្នែកសេវាកម្មអតិថិជនរបស់កម្មវិធី MaineCare (MaineCare Member Services) តាមលេខ 1-800-977-6740 ។ ចំពោះអ្នកប្រើ TTY សូមចុចមកលេខ 711 ។